

ប្រកាស
ស្តីពី
ការដាក់ឱ្យប្រើគំរូបញ្ជាទូទាត់សម្រាប់ការផ្ទេរឥណទាន

សម្រេច

ប្រការ ១.-

ដាក់ឱ្យប្រើឯកភាពគ្នានៅក្នុងប្រព័ន្ធធនាគារនូវគំរូបញ្ជាទូទាត់ សម្រាប់ការទូទាត់សងប្រាក់ជាលាយលក្ខណ៍អក្សរ ឬអេឡិកត្រូនិក ដែលមានទម្រង់ជាការផ្ទេរឥណទាន។

បញ្ជាទូទាត់នេះនឹងត្រូវបានប្រើ ដើម្បីផ្ទេរប្រាក់ពីគណនីរបស់អ្នកសងប្រាក់ទៅគណនីរបស់អ្នកទទួលប្រាក់ដែលគណនីទាំងនេះអាចមាន ឬមិនមាននៅក្នុងធនាគារ ឬសាខាធនាគារជាមួយគ្នា។

ប្រការ ២.-

បញ្ជាទូទាត់ត្រូវបានប្រើជាឧបករណ៍ស្របច្បាប់ អនុលោមតាមមាត្រា ១៩៩, ២០០, ២០១ និង ២០២ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ បញ្ជាទូទាត់សម្រាប់ការផ្ទេរឥណទានត្រូវបានរៀបចំឱ្យមានលក្ខណៈស្តង់ដារច្បាស់លាស់ និងគ្រប់គ្រាន់ អំពីទម្រង់ ទិន្នន័យ និងព័ត៌មានដូចមានចែងនៅក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ។

ប្រការ ៣.-

អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គបេឡា អគ្គាធិការដ្ឋាន គ្រប់នាយកដ្ឋាន គ្រប់សាខាធនាគារជាតិនៃកម្ពុជា អង្គភាព និងគ្រប់គ្រឹះស្ថានធនាគារ នៅក្រោមឱវាទ និងក្រោមអាណាព្យាបាលធនាគារជាតិនៃកម្ពុជា ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន។

ប្រការ ៤.-

ប្រកាសនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១០

ទេសាភិបាល

ហត្ថលេខា និងត្រា: **ជា ចាន់តូ**

ឧបសម្ព័ន្ធ

ប្រកាសលេខ ធ៩-០១០-១៥០ ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១០

លក្ខណៈស្តង់ដារនៃបញ្ជាទូទាត់

ទម្រង់ ទិន្នន័យ និងព័ត៌មានដែលត្រូវបំពេញនៅក្នុងបញ្ជាទូទាត់សម្រាប់ការផ្ទេរឥណទានជាលាយលក្ខណ៍អក្សរ និងអេឡិចត្រូនិក ត្រូវបានរៀបចំដោយផ្អែកលើមូលដ្ឋានបី ដូចខាងក្រោម៖

- SWIFT
- សារប័ណ្ណ (Card Message)
- មូលប្បទានប័ត្រស្តង់ដារ ដូចមានចែងនៅក្នុងប្រកាសលេខ ធ៩-០៨-១៨៦ និងឧបសម្ព័ន្ធនៃប្រកាសនេះ។

១- តារាង ទិន្នន័យ និងព័ត៌មាននៃការផ្ទេរឥណទាន

ឈ្មោះខ្លឹមសារ	ទម្រង់ខ្លឹមសារ	ការពន្យល់
លេខកូដនៃប្រភេទនៃការទូទាត់សងប្រាក់	៦ ខ្ទង់	លេខកូដតំណាងឱ្យ “ ការផ្ទេរឥណទាន ” (ជាកាតព្វកិច្ច)
កាលបរិច្ឆេទ	៨ ខ្ទង់	ថ្ងៃ-ខែ-ឆ្នាំ (00-00-0000) (ជាកាតព្វកិច្ច)
លេខសម្គាល់អត្តសញ្ញាណធនាគារសងប្រាក់	៦ ខ្ទង់	៣ខ្ទង់ដំបូង ជាលេខអត្តសញ្ញាណធនាគារ ៣ខ្ទង់បន្ទាប់ ជាលេខអត្តសញ្ញាណទីស្នាក់ការកណ្តាល ឬសាខា (ជាកាតព្វកិច្ច)
លេខកូដផ្ទៀងផ្ទាត់	១ ខ្ទង់	សម្រាប់ផ្ទៀងផ្ទាត់លេខសម្គាល់អត្តសញ្ញាណធនាគារសងប្រាក់ (ជាកាតព្វកិច្ច)
លេខគណនីអ្នកសងប្រាក់	១២ ខ្ទង់	១២ខ្ទង់ ឬបើតិចជាងត្រូវបំពេញខ្ទង់ជាប់គ្នាជាបន្តបន្ទាប់ (ជាកាតព្វកិច្ច)
ឈ្មោះអ្នកសងប្រាក់	៣៥ អក្សរ និង/ឬលេខ	(ជាកាតព្វកិច្ច)
អត្ថន័យយោងរបស់អ្នកសងប្រាក់	៣០ អក្សរ និង/ឬលេខ	(ជាជម្រើស)
ចំនួនប្រាក់	១៥ ខ្ទង់	១៥ខ្ទង់ ឬបើតិចជាងត្រូវបំពេញខ្ទង់ជាប់គ្នាជា

		បន្តបន្ទាប់ (ជាកាតព្វកិច្ច)
លេខកូដរូបិយប័ណ្ណ	៣ ខ្ទង់	៣ខ្ទង់តំណាងឱ្យរូបិយប័ណ្ណ ឧទាហរណ៍ KHR ឬ USD (ជាកាតព្វកិច្ច)
លេខកូដសុវត្ថិភាព	១៨ ខ្ទង់	តំណាងឱ្យលេខកូដសម្រាប់ផ្ទៀងផ្ទាត់ ប្រតិបត្តិការ (ម៉ាស៊ីនគណនាដោយស្វ័យប្រវត្តិ)
លេខសម្គាល់អត្តសញ្ញាណធនាគារទទួលបានប្រាក់	៦ ខ្ទង់	៣ ខ្ទង់ដំបូង ជាលេខអត្តសញ្ញាណធនាគារ ៣ខ្ទង់បន្ទាប់ ជាលេខអត្តសញ្ញាណទីស្នាក់ការ កណ្តាល ឬសាខា (ជាកាតព្វកិច្ច)
លេខកូដផ្ទៀងផ្ទាត់	១ ខ្ទង់	សម្រាប់ផ្ទៀងផ្ទាត់លេខសម្គាល់អត្តសញ្ញាណ ធនាគារទទួលបានប្រាក់ (ជាកាតព្វកិច្ច)
លេខគណនីរបស់អ្នកទទួលបានប្រាក់	១២ ខ្ទង់	១២ខ្ទង់ ឬបើតិចជាងត្រូវបំពេញខ្ទង់ជាប់គ្នាជា បន្តបន្ទាប់ (ជាកាតព្វកិច្ច)
ឈ្មោះអ្នកទទួលបានប្រាក់	៣៥ អក្សរ និង/ឬលេខ	(ជាកាតព្វកិច្ច)
អត្ថន័យយោងរបស់អ្នកទទួលបានប្រាក់	៣០ អក្សរ និង/ឬលេខ	(ជាជម្រើស)

၂- ဖြစ်ရပ်စုံစုံပဏာမ နိဗ္ဗာန်

**ឡូហ្គូ
ធនាគារ**

ការផ្លាស់ប្តូរ

កាលបរិច្ឆេទ: □□□□□□□□

ប្រភពនៃប្រាក់ផ្ទេរ: សាច់ប្រាក់ ☐

ផ្ទេរពីគណនី: ☐

លេខកូដនៃប្រភេទនៃការទូទាត់សងប្រាក់:

ឈ្មោះអ្នកសងប្រាក់:

លេខអត្តសញ្ញាណធនាគារសង់ប្រាក់:

លេខគណនីអ្នកសងប្រាក់:

អត្តន័យយោងរបស់អ្នកសងប្រាក់:

ចំនួនប្រាក់:

លេខកូដរូបិយប័ណ្ណ:

ឈ្មោះអ្នកទទួលប្រាក់:

លេខអត្តសញ្ញាណធនាគារទទួលប្រាក់:

លេខគណនីអ្នកទទួលប្រាក់:

អត្ថន័យយោងរបស់អក្ខរកូណប្រាំពីរ៖ □□□□□□□□□□□□□□□□□□□□□□□□□□□□

ហត្ថលេខាអ្នកសង់ប្រាក់

ហត្ថលេខារបស់ភ្នាក់ងារ